

សកម្មភាពសិក្សា ទី ១ ៖ ការសញ្ជឹងគិត និងវិវេណៈផ្ទាល់ខ្លួន

តើអ្នកបានរៀនអ្វីខ្លះអំពីការទទួលវិវេណៈនៅក្នុងជីវិតអ្នក? នៅក្នុងផ្នែកដំបូងនៃ ហេលេមិន ១០ យើងរៀនអំពីបទពិសោធន៍មួយដែលនឹងហ្វែនទទួលវិវេណៈ និងព្រះចេស្តាមកពីព្រះ ។ ឧទាហរណ៍របស់នីហ្វែនរៀនយើងពីរបៀបដែលយើងអាចបង្កើនសមត្ថភាពរបស់យើងនៅក្នុងការទទួល និងស្គាល់វិវេណៈមកពីព្រះអម្ចាស់ ។

សូមអាន ហេលេមិន ១០:១-៣ ដោយការកមើលនូវអ្វីដែលនាំឱ្យនីហ្វែនទទួលបានវិវេណៈមកពីព្រះអម្ចាស់ ។

សូមកត់ចំណាំពាក្យ *សញ្ជឹងគិត* នៅក្នុង ខទី ២ និងទី ៣ ។ អ្នកអាចគូសចំណាំពាក្យនោះនៅក្នុងបទគម្ពីររបស់អ្នក ។

សេចក្តីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះបាន គឺថាការសញ្ជឹងគិតលើអ្វីដែលព្រះអម្ចាស់បានរៀបចំឱ្យយើងដើម្បីទទួលបានវិវេណៈ ។

- តើអ្នកអាចពិពណ៌នាអំពីការសញ្ជឹងគិតដល់នរណាម្នាក់ដែលមិនប្រាកដថាវាជាអ្វីនោះយ៉ាងដូចម្តេច?
- ហេតុអ្វីបានជាការសញ្ជឹងគិតអាចនឹងជួយយើងឱ្យទទួលបានវិវេណៈ?

ប្រធាន អិម វ៉ែសុល បាឡីដ ក្នុងក្រុមនៃពួកសាវ័កដប់ពីរនាក់បានបង្រៀន ៖



ការនៅស្ងៀម និងការស្តាប់ និងការធ្វើតាមព្រះវិញ្ញាណ មានសារៈសំខាន់ណាស់ ។ តាមធម្មតាយើងមានការខានជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍របស់យើង លើសពីពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ។

មនុស្សគ្រប់រូបត្រូវការពេលវេលា ដើម្បីសម្ងាត់ និងពិចារណា ។ សូម្បីតែព្រះអង្គសង្គ្រោះនៃពិភពលោកនេះ នៅអំឡុងពេលនៃការងារបម្រើរបស់ទ្រង់នៅក្នុងជីវិតមែងស្តាប់ ក៏បានរកពេលដើម្បីធ្វើដូច្នោះផងដែរ ។ (អិម. វ៉ែសុល បាឡីដ « Be Still, and Know That I Am God » [ការប្រជុំធម្មនិដ្ឋានរបស់ប្រព័ន្ធអប់រំរបស់សាសនាព្រះគ្រីស្ទសម្រាប់យុវជនជ្រុំមួយ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org)

- តើមានការខានអ្វីខ្លះដែលអាចធ្វើឱ្យពិបាកនៅក្នុងការសញ្ជឹងគិតអំពីរឿងខាងវិញ្ញាណ?
- តើមានអ្វីខ្លះនៃ « ការណ៍ទាំងឡាយនៃព្រះអម្ចាស់ » ដែលអ្នកអាចនឹងឆ្លៀតពេលដើម្បីសញ្ជឹងគិត?
- តើបទពិសោធន៍អ្វីខ្លះដែលអ្នកមាន ឬដែលអ្នកដឹងអំពីអ្វីដែលការសញ្ជឹងគិតនាំឱ្យទទួលបានវិវេណៈ?

សូមគិតអំពីគោលដៅមួយដែលអ្នកអាចធ្វើដើម្បីអនុវត្តតាមសេចក្តីពិតនេះនៅក្នុងជីវិតរបស់អ្នក ។ សូមពិចារណាតត្រាគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។